

ដំណឹងជ្រើសរើសបុគ្គលិក

#442-JA-007-10/MCH

អង្គការវិទ្យាសាស្ត្រសុខភាពកុមារ និងសុខភាពបន្តពូជ ក្រោមការគាំទ្ររបស់អង្គការសហប្រជាជាតិ (USAID) ក្នុងការអនុវត្តកម្មវិធីសុខភាពមាតា និងទារកនៅប្រទេសកម្ពុជា សំរាប់រយៈពេលប្រាំឆ្នាំ (2009-2013) ។ អង្គការវិទ្យាសាស្ត្រសុខភាពកុមារ និងសុខភាពបន្តពូជ កំពុងស្វែងរកបុគ្គលិកម្នាក់ ខេត្តកោះកុង។

PROVINCIAL COORDINATOR (1 POSITION)
(Based in Koh Kong Province)

KEY RESPONSIBILITIES:

- Assist the Provincial MoH Technical Bureau and MCH Department to plan, manage and assess strengthening of maternal and child health activities in both the private and public sectors;
- Work with partners to improve the analysis and use of routinely collected service data for decision making at community, facility, district and provincial levels;
- Assist the development of community (commune/village) and private sector partnerships for addressing local maternal and child health issues;
- Coordinate RACHA staff efforts to provide effective technical and organizational support to RCH/TB/HIV/AIDS local health staffs and communities;
- Assist the implementation of surveys (e.g. mortality, facility, and field surveys),
- Provide continuous assessment of program achievements and weaknesses;
- Manage administrative, logistic, transport and financial activities of the RACHA provincial office and provide supervision of other RACHA staff;
- Documents program activities and prepare routine and special progress reports.

QUALIFICATIONS:

- Health professional (Medical Doctor or senior Midwife, Medical Assistant, or its equivalent is preferred);
- Ability to enjoy travel to rural communities;
- Demonstrated ability to operate a computer (word processing and spread sheets);
- Five years experience in a health field (with experience in MCH preferred);
- Three years of managerial experience;
- Demonstrate experience and success in working with international organizations, government officials and NGOs;
- Native Khmer speaker and good knowledge of English;

Frequent contacts inside and outside the organization involving an exchange of reasonably complex operational, financial and technical information in both Khmer and English languages.

មុខតំណែង - អ្នកបើកបរ
ទីតាំងការងារ - ស្រុកអំបិល ខេត្តកោះកុង

ការទទួលខុសត្រូវ

- អ្នកបើកបរមានតួនាទីជាអ្នកដឹកនាំបុគ្គលិកក្នុងពេលបំពេញការងារ រឺបេសកកម្មនានា។ អ្នកបើកបរស្ថិតក្រោមការត្រួតពិនិត្យរបស់ប្រធានសំរាប់ស្រុក ថ្នាក់ខេត្ត។
- ប្រតិបត្តិការងារបើកបរដែលបានចាត់តាំងប្រកបដោយសុវត្ថិភាព និង សុភាពរាបសារ និងផ្តល់នូវការប្រាស្រ័យទាក់ទងរវាងអ្នកធ្វើដំណើរ និង បុគ្គលិក។
- ថែរក្សារថយន្តអោយបានស្អាតទាំងក្នុង និង ក្រៅ សំរាប់ស្រុកដល់ច្បាប់គ្រប់គ្រង និង បុគ្គលិក ដើម្បីបញ្ជូនបញ្ជាផ្សេងៗ ។
- ថែរក្សាជាប្រចាំនូវកំណត់ត្រារាល់បច្ចុប្បន្នភាពធ្វើដំណើរ និង រៀបចំតាមលំដាប់តាមសំណើរបស់ការិយាល័យស្រុកប្រតិបត្តិ ឬខេត្ត ។
- ចេះការងារជួសជុលបន្តិចបន្តួច និងធ្វើអោយប្រាកដថា រថយន្តត្រូវតែមានដំណើរការល្អ អនុវត្តតួនាទី អោយមានប្រសិទ្ធភាពពេលបំពេញការងារ។

គុណវុឌ្ឍិនៃការជ្រើសរើស:

- មានប័ណ្ណបើកបរដែលមានសុពលភាព និងមានបទពិសោធន៍ បើកបរយ៉ាងតិច ៣ ឆ្នាំ
- មានសមត្ថភាពបើកបរក្នុងស្ថានភាពអ្នកដំណើរច្រើនដោយសុវត្ថិភាព និង អាចអាន បកស្រាយ លើស្លាកសញ្ញាផ្សេងៗនៅតាមដងផ្លូវ
- អាចអាន យល់ និង ប្រកាន់ខ្ជាប់ នូវច្បាប់ និង បទបញ្ញត្តិផ្សេងៗ នៃច្បាប់ចរាចរណ៍ផ្លូវគោក
- មានសមត្ថភាព ក្នុងការប្រាស្រ័យទាក់ទងល្អទាំងពាក្យសំដី និង ក្នុងការសរសេរ អាចកសាងទំនាក់ទំនងល្អជាមួយអ្នកធ្វើដំណើរ រឺ ក្រុមការងារ
- មានសមត្ថភាព យល់ដឹង ពីកិច្ចការនៃការថែទាំយានយន្ត និង ជួសជុលបន្តិចបន្តួច
- មានទីលំនៅ ឬ ស្នាក់នៅក្នុងសហគមន៍មូលដ្ឋាន មានឆន្ទៈ និងសមត្ថភាពចុះតាមភូមិ/មណ្ឌលសុខភាពក្នុងតំបន់គ្រប់ដណ្តប់របស់ស្រុកប្រតិបត្តិ ។

ការដាក់ពាក្យសុំ

បេក្ខជនដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យដោយភ្ជាប់ជាមួយប្រវត្តិរូបសង្ខេបតាមរយៈអាសយដ្ឋានដូចខាងក្រោម។
ការិយាល័យកណ្តាលអង្គការវិទ្យាសាស្ត្រសុខភាពកុមារ និងសុខភាពបន្តពូជ: ផ្ទះលេខ ១៦០ ផ្លូវ ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ ទូរស័ព្ទលេខ: ០២៣ ២១៣ ៧២៤ ឬ
ការិយាល័យតំណាងអង្គការវិទ្យាសាស្ត្រសុខភាពកុមារ និងសុខភាពបន្តពូជខេត្តកោះកុង: ភូមិ ១ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទូរស័ព្ទលេខ: ០៣៥ ៩៣៦ ៣៣៩
 ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ : <http://www.racha.org.kh/opp.asp>

ផុតកំណត់រយៈពេលទទួលពាក្យ ថ្ងៃទី ១៩ មេសា ឆ្នាំ ២០១០